



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
ក្រុមប្រឹក្សាជាតិគណនេយ្យ
លេខ.....១៣.៤.....សហវ-ក.ជ.គ

រាជធានីភ្នំពេញ ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៤

សារាចរណែនាំ
ស្តីពី

បែបបទ និងលក្ខខណ្ឌ នៃការដាក់ពាក្យសុំបន្តសិទ្ធិចុះហត្ថលេខាលើរបាយការណ៍គណនេយ្យ
និងរបាយការណ៍សវនកម្ម ដោយគណនេយ្យក្រសួងពាណិជ្ជកម្ម និងសវនករជាជនបរទេស

យោងប្រកាសលេខ ៤៩៨ សហវ.ប្រក ចុះថ្ងៃទី០២ ខែ ធ្នូ ឆ្នាំ២០០៤ ស្តីពីការកំណត់លក្ខណៈសម្បត្តិ សមាជិកវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា និងប្រកាសលេខ ១០៥៨ សហវ.ប្រក ចុះថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការអនុញ្ញាតឱ្យគណនេយ្យករជំនាញនិង សវនករជាជនបរទេស មានសិទ្ធិបន្តចុះហត្ថលេខាលើរបាយការណ៍គណនេយ្យនិងសវនកម្ម ក្រុមប្រឹក្សាជាតិ គណនេយ្យ សូមធ្វើការណែនាំដូចតទៅ៖

ក-នីតិវិធីនៃការស្នើសុំ

- ដើម្បីបន្តសិទ្ធិអំណាចដែលបានលើកឡើងខាងលើ គណនេយ្យករជំនាញ និងសវនករជាជនបរទេស ឬក្រុមហ៊ុនសវនកម្ម ដែលមានម្ចាស់ជាសវនករបរទេស ត្រូវដាក់ពាក្យស្នើសុំមកក្រុមប្រឹក្សាជាតិ គណនេយ្យ
- ក្រុមប្រឹក្សាជាតិគណនេយ្យ មានភារកិច្ចរៀបចំបែបបទ និងទម្រង់ការនានា ដើម្បីសម្រួលដល់ការស្នើ សុំរបស់សវនករ ព្រមទាំងមានភារកិច្ច ពិនិត្យ និងសម្រេច។

ខ-កាតព្វកិច្ចរបស់សវនករជាជនបរទេស និងក្រុមហ៊ុនសវនកម្មដែលមានម្ចាស់ជាសវនករបរទេស

- ក្រុមហ៊ុនសវនកម្ម មានកាតព្វកិច្ចបណ្តុះបណ្តាលបុគ្គលិកជាជនជាតិខ្មែរ ឱ្យក្លាយជាគណនេយ្យករ ជំនាញឬ/និងសវនករប្រតិបត្តិ។ ដើម្បីអនុវត្តកាតព្វកិច្ចនេះ ក្រុមហ៊ុនសវនកម្មត្រូវមានផែនការ បណ្តុះបណ្តាលច្បាស់លាស់ ហើយត្រូវបង្ហាញអំពីផែនការនោះមកក្រុមប្រឹក្សាជាតិគណនេយ្យ
- សវនករជាជនបរទេស ឬ/និងក្រុមហ៊ុនសវនកម្មដែលមានម្ចាស់ជាសវនករបរទេស ត្រូវប្រើប្រាស់ បុគ្គលិកជាជនជាតិខ្មែរ ដោយគោរពតាមលក្ខខណ្ឌតម្រូវនានាក្នុងច្បាប់ការងារ

(Signature)

- ក្រុមហ៊ុនសវនកម្ម ត្រូវរាយការណ៍ពីលទ្ធផលនៃការអនុវត្តផែនការបណ្តុះបណ្តាលរបស់ខ្លួនមកក្រុមប្រឹក្សាជាតិគណនេយ្យ ជាដៀងរាល់ឆ្នាំ ដើម្បីធ្វើការត្រួតពិនិត្យ និងវាយតម្លៃលើការបណ្តុះបណ្តាល។

គ-ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ

- ក្រុមប្រឹក្សាជាតិគណនេយ្យ មានភារកិច្ចតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តកាតព្វកិច្ច (ដូចមានចែងក្នុងចំណុច ខ ខាងលើ) ដោយសវនករជាជនបរទេស ឬ/និងក្រុមហ៊ុនសវនកម្មដែលមានម្ចាស់ជាសវនករជាជនបរទេស ដែលទទួលបានការអនុញ្ញាត រួចរាយការណ៍ជូនក្រុមប្រឹក្សាជាតិគណនេយ្យ ដើម្បីពិនិត្យនិងសម្រេចលើការបន្ត ឬមិនបន្តសិទ្ធិចុះហត្ថលេខាសម្រាប់រយៈពេលដែលនៅសល់
- ផ្អែកលើលទ្ធផលនៃការត្រួតពិនិត្យ និងវាយតម្លៃ ក្រុមប្រឹក្សាជាតិគណនេយ្យ នឹងសម្រេចលើការបន្តផ្តល់សិទ្ធិអំណាចចុះហត្ថលេខាលើរបាយការណ៍សវនកម្ម សម្រាប់រយៈពេលដែលនៅសល់ដូចដែលបានអនុញ្ញាតពីពេលមុន ដល់គណនេយ្យករជំនាញ និងសវនករជាជនបរទេស ឬ/និងក្រុមហ៊ុនសវនកម្មដែលមានសវនករបរទេស។

ឃ-ទណ្ឌកម្ម

- រាល់ការមិនគោរពតាមលក្ខខណ្ឌតម្រូវ និងកាតព្វកិច្ចនានា តាមខ្លឹមសារនៃសេចក្តីណែនាំនេះ ជាកម្មវត្ថុនៃការបញ្ឈប់មិនបន្តសិទ្ធិអំណាចចុះហត្ថលេខាលើរបាយការណ៍គណនេយ្យ និងរបាយការណ៍សវនកម្មដល់សវនករបរទេស ឬ/និងក្រុមហ៊ុនសវនកម្មដែលមានម្ចាស់ជាសវនករបរទេស។

សវនករជាជនបរទេស ក្រុមហ៊ុនសវនកម្មដែលមានម្ចាស់ជាសវនករជនបរទេស និងគ្រប់អង្គភាពពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តសារាចរណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ចម្លងជូន:

- ខុទ្ទកាល័យ ឯកឧត្តមរដ្ឋមន្ត្រី ក. ស. ហ. វ
“ដើម្បីគោរពជូនជ្រាប ”
- គ្រប់សាលារាជធានី-ខេត្ត
“ដើម្បីជូនជ្រាបនិងសហការអនុវត្ត ”

កន្លែងទទួល:

- គ្រប់សវនករជាជនបរទេស និងក្រុមហ៊ុនសវនកម្មដែលមានម្ចាស់ជាសវនករបរទេស
“ដើម្បីអនុវត្ត ”
- ឯកសារ-កាលប្បវត្តិ

